

| | |
|--|--|
| Card Rooms, Satellite Wagering Facilities & Racetracks | បន្ទប់លេងបៀក កន្លែងភ្នាល់ និងទីលានប្រណាំង |
| Are masks required? | តើតម្រូវឱ្យពាក់ម៉ាស់ឬទេ? |
| Yes, staff and patrons must wear face coverings. | បាទ/ចាស បុគ្គលិកនិងភ្ញៀវភោជនីយដ្ឋានត្រូវតែពាក់ម៉ាស់។ |
| Will temperature screenings be required? | តើនឹងតម្រូវឱ្យវាស់សីតុណ្ហភាពឬទេ? |
| Maybe. In some cases symptom checks will be conducted before you enter the establishment. Symptom checks must include coughing, shortness of breath or fever, and any other symptoms you may be experiencing. | ប្រហែលជាវាស្រាប់។ ក្នុងករណីខ្លះ ការត្រួតពិនិត្យរោគសញ្ញានឹងត្រូវធ្វើឡើងមុនពេលអ្នកចូលក្នុងទីតាំង។ ការពិនិត្យរោគសញ្ញាត្រូវតែរួមបញ្ចូលការក្អក ដង្ហក់ ឬក្រិនក្តៅ និងរោគសញ្ញាផ្សេងៗទៀតដែលអ្នកអាចនឹងជួបប្រទះ។ |
| Staff will also be screened for symptoms. | បុគ្គលិកក៏នឹងត្រូវពិនិត្យរោគសញ្ញាផងដែរ។ |
| Anyone feeling sick should stay home. | អ្នកណាដែលមានអារម្មណ៍ឈឺក្បាលតែនៅផ្ទះ។ |
| Are table card games (poker, blackjack, hold 'em) allowed? | តើល្បែងបៀលើតុ (poker, blackjack, hold 'em) បានអនុញ្ញាតឬទេ? |
| Yes, with physical distancing guidelines in place. Signs will be posted near tables reminding players of best practices for staying safe. | បាទ/ចាស ដោយមានគោលការណ៍ណែនាំអំពីការរក្សាចម្ងាយពីគ្នា នៅនឹងកន្លែង។ សញ្ញានឹងត្រូវបានបិទនៅជិតតុដើម្បីរំលឹកអ្នកលេងឱ្យអនុវត្តឱ្យបានល្អបំផុតដើម្បីរក្សាសុវត្ថិភាព។ |
| How are casino chips cleaned before and after usage? | តើកាក់លេងនៅកាស៊ីណូត្រូវបានសម្អាតមុន និងក្រោយពេលប្រើប្រាស់យ៉ាងដូចម្តេច? |
| Equipment and furniture that must be shared is cleaned and disinfected between shifts or between users, whichever is more frequent, including but not limited to working surfaces, keys, chips in play, gaming table rails and chairs, dice and tiles, cards (if not discarded after use), electronic playing book forms, touchscreens, time clocks, cleaning equipment and stationary and mobile equipment controls. How are cards cleaned before and after usage? | ឧបករណ៍ និងគ្រឿងសង្ហារឹមដែលប្រើរួមគ្នាត្រូវបានសម្អាត និងសម្លាប់មេរោគតាមវេន ឬរវាងអ្នកប្រើប្រាស់ ទោះបីជាមួយពិភាក្សាជាងក៏ដោយ រួមមានជាអាទិ៍ផ្ទៃការងារ សោ កាក់នៅក្នុងការលេង តុនិងកៅអីលេងល្បែង គ្រាប់បៀ បៀ (ប្រសិនបើមិនពង្រាយបន្ទាប់ពីប្រើ) ទម្រង់សៀវភៅលេងអេឡិចត្រូនិច អេក្រង់ប៉ះ នាឡិកាកំណត់ពេល ការសម្អាតឧបករណ៍ និងការគ្រប់គ្រងឆ្លើរទូរស័ព្ទដាក់របស់របរ និងឧបករណ៍ចល័ត។ តើគេសម្អាតបៀយ៉ាងដូចម្តេចមុន និងក្រោយពេលប្រើប្រាស់? |
| Cards will be changed at every dealer rotation and disposed of by the outgoing dealer. Disposable gloves should be offered to players and staff at tables. | បៀនឹងត្រូវបានផ្លាស់ប្តូររាល់ពេលអ្នកចែក និងការចែកបៀរបស់អ្នកចែកបៀ និងបោះចោលដោយអ្នកចែកបៀដែលចេញក្រៅ។ ស្រោមដៃដែលអាចដោះចោលបានគួរតែត្រូវបានផ្តល់ជូនដល់អ្នកលេង និងបុគ្គលិកនៅតុលេង។ |

| | |
|---|---|
| Are slot machines allowed? | តើម៉ាស៊ីនហ្គ្រូមត្រូវបានអនុញ្ញាតឬទេ? |
| Yes, but physical distancing will be in effect. | បាន/ចាស ប៉ុន្តែត្រូវអនុវត្តការរក្សាចម្ងាយពីគ្នា។ |
| How are machines cleaned between users? | តើម៉ាស៊ីនត្រូវបានសម្អាតយ៉ាងដូចម្តេចរវាងអ្នកប្រើប្រាស់? |
| Machines will be cleaned regularly in accordance with guidelines, listed found here . | ម៉ាស៊ីននឹងត្រូវសម្អាតជាប្រចាំស្របតាមគោលការណ៍ណែនាំ ដែលបានរៀបរាប់នៅទីនេះ។ |
| Are betting windows open? | តើបង្អួចភ្នាល់បើកឬទេ? |
| Yes, racetracks and satellite wagering facilities with betting windows are open. However, windows should be configured to allow six feet of separation and including physical impermeable barriers, where possible. | បាន/ចាស ទីលានប្រណាំង និងកន្លែងភ្នាល់ដែលមានបង្អួចភ្នាល់បើក។ ទោះយ៉ាងណាក៏ដោយ បង្អួចគួរតែត្រូវបានកំណត់រចនាសម្ព័ន្ធ ដើម្បីអនុញ្ញាតឱ្យមានការញែកប្រាំមួយជម្រាវ និងរួមបញ្ចូលទាំងរនាំងដែលមិនជ្រាបទឹក នៅចំណុចណាដែលអាចធ្វើទៅបាន។ |
| Can I order drinks while playing? | តើខ្ញុំអាចបញ្ជាទិញភេសជ្ជៈនៅពេលលេងបានឬទេ? |
| No beverage service will not be available at gaming tables. | មិនមានសេវាកម្មភេសជ្ជៈនឹងយកមកតុលេងល្បែងទេ។ |
| Can I order food while playing? | តើខ្ញុំអាចកុម្មុងម្ហូបអាហារនៅពេលកំពុងលេងបានឬទេ? |
| No, meal service is not allowed while playing. | ទេ សេវាអាហារមិនត្រូវបានអនុញ្ញាតនៅពេលកំពុងលេងទេ។ |
| Can friends play together at the same table? | តើមិត្តភក្តិអាចលេងជាមួយគ្នានៅតុតែមួយបានឬទេ? |
| Yes, as long as physical distancing guidelines are met. | បាន/ចាស ដរាបណាបំពេញតាមគោលការណ៍ណែនាំអំពីការរក្សាចម្ងាយពីគ្នា។ |
| | |